

























































































































ល.រ	បរិយាយ	តម្លៃសេវា (រៀល)	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
62	Titanium (Ti)	80,000	5 ថ្ងៃ	
63	Vanadium (V)	80,000	5 ថ្ងៃ	
64	Uranium (U)	80,000	5 ថ្ងៃ	
65	Orthophosphate (PO4)	24,000	3 ថ្ងៃ	
66	Poliphosphate (PO4--)	24,000	4 ថ្ងៃ	
67	Carbondioxide (CO2)	24,000	3 ថ្ងៃ	
68	Salinity (NaCl) %	24,000	2 ថ្ងៃ	
69	Chromium (C 3)	24,000	3 ថ្ងៃ	
70	Chromium Exavalend (C 6)	24,000	4 ថ្ងៃ	
71	Sulphite (SO2)	28,000	5 ថ្ងៃ	
72	Sulfide (S)	28,000	4 ថ្ងៃ	
73	Brome (B)	40,000	5 ថ្ងៃ	
74	Iron (Fe+3)	40,000	5 ថ្ងៃ	
75	Iron (Fe+2)	40,000	5 ថ្ងៃ	
76	Color	24,000	3 ថ្ងៃ	
77	Chlorophyll, a	28,000	3 ថ្ងៃ	
78	Transparency	20,000	3 ថ្ងៃ	
79	Ammonium (NH4)	28,000	3 ថ្ងៃ	
80	Hydrogen Carbonate (HCO3)	24,000	3 ថ្ងៃ	

ថ្ងៃទី ១៦ ខែ ១២ ឆ្នាំ ២០២២

SA

ល.រ	បរិយាយ	តម្លៃសេវា (រៀល)	រយៈពេលផ្តល់សេវា (ថ្ងៃធ្វើការ)	សុពលភាព
81	Silicon (SiO2)	60,000	5 ថ្ងៃ	
82	Chlorine (Cl-)	28,000	3 ថ្ងៃ	
83	NO <sub>2</sub> (ពិនិត្យក្នុងពេលវេលាម៉ោង)	280,000	7 ថ្ងៃ	
84	SO <sub>2</sub> (ពិនិត្យក្នុងពេលវេលាម៉ោង)	280,000	7 ថ្ងៃ	
85	TSP			
	ពិនិត្យក្នុងពេលវេលាម៉ោង	100,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា៨ម៉ោង	200,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា២៤ម៉ោង	480,000	5 ថ្ងៃ	
86	PM10			
	ពិនិត្យក្នុងពេលវេលាម៉ោង	100,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា៨ម៉ោង	200,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា២៤ម៉ោង	480,000	5 ថ្ងៃ	
87	PM2.5			
	ពិនិត្យក្នុងពេលវេលាម៉ោង	100,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា៨ម៉ោង	200,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា២៤ម៉ោង	480,000	5 ថ្ងៃ	
88	Noise			
	ពិនិត្យក្នុងពេលវេលាម៉ោង	60,000	5 ថ្ងៃ	
	ពិនិត្យក្នុងពេលវេលា២៤ម៉ោង	120,000	5 ថ្ងៃ	

ថ្ងៃទី ១៦ ខែ ១២ ឆ្នាំ ២០២២

SA